

# កម្មវិធីសេវាការមើលថែទាំក្នុងផ្ទះ (IHSS ) ការតាមទៅជាមួយក្នុងការណាត់ជួបផ្នែកវេជ្ជសាស្ត្រ

ខែថ្ងៃឆ្នាំ: ឈ្មោះអ្នកទទួលជំនួយ: លេខសំណុំរឿង:

សូមជំរាបមកដល់អ្នកជំនាញការងារខាងការថែទាំសុខភាពដែលមានអាជ្ញាប័ណ្ណ:

អ្នកជម្ងឺ/អ្នកទទួលជំនួយ សេវាការមើលថែទាំក្នុងផ្ទះ (IHSS) នេះ បានបញ្ជាក់ប្រាប់ថា គាត់/នាង ត្រូវការជំនួយក្នុងការតាមទៅជាមួយក្នុងការណាត់ជួបផ្នែកវេជ្ជសាស្ត្រ ។ អ្នកត្រូវបានគេស្នើសុំឱ្យបញ្ជាក់នូវភាពញឹកញាប់ ដែលអ្នកជម្ងឺនេះត្រូវបានតម្រូវឱ្យទៅជួបក្នុងមួយឆ្នាំ នៅលើសំណៅនេះ (រាល់សប្តាហ៍ រាល់ខែ ពីរដងក្នុងមួយឆ្នាំ ។ល។ ) ហើយនិង ថេរ:វេលាធម្មតានៃការណាត់ជួបទាំងនោះ (15 នាទី 20 នាទី 30 នាទី 60 នាទី) ។

ជំនួយការដោយអ្នកផ្តល់សេវានៃកម្មវិធី IHSS គឺមានសំរាប់ការដឹកជញ្ជូន នៅពេលដែលវត្តមានរបស់អ្នកទទួលជំនួយត្រូវបានតម្រូវឱ្យទៅកន្លែងដែលគេសំដៅទៅ ហើយ ជំនួយបែបនោះគឺចាំបាច់ដើម្បីសម្រេចគោលបំណងនៃការទៅ និងមកពីការណាត់ជួបជាមួយនឹងគ្រូពេទ្យ ពេទ្យធ្មេញ និង គ្រូពេទ្យថែទាំសុខភាពផ្សេងៗទៀត ។ ការតាមទៅជាមួយក្នុងការណាត់ជួបផ្នែកវេជ្ជសាស្ត្រ គឺមិនមែនទុកសម្រាប់ជាគោលបំណងនៃការដឹកជញ្ជូនទៅមន្ទីរពេទ្យនោះទេ ដែលជាការគួរសមវានឹងត្រូវបានអនុញ្ញាតឱ្យសំរាប់តែនៅពេលដែលអ្នកទទួលជំនួយ ត្រូវការជំនួយក្នុងការសម្រេចគោលបំណងនៃការធ្វើដំណើររ៉ូប៉ូណ្ណោះ ។

ដើម្បីជួយដល់អ្នកកាន់សំណុំរឿងសង្គមកិច្ចក្នុងការប៉ាន់តម្លៃសេវាកម្មនេះ សូមបំពេញព័ត៌មានផ្នែកខាងក្រោមឱ្យបានចប់សព្វគ្រប់ និង ផ្ញើត្រឡប់ទៅកាន់ការិយាល័យខោនធីវិញ ។

ឋានៈនិងឈ្មោះគ្រូពេទ្យថែទាំសុខភាពបឋម:	លេខទូរស័ព្ទ:	ហត្ថលេខា/ខែថ្ងៃឆ្នាំ:
ប្រភេទនៃការអនុវត្តន៍:	ភាពញឹកញាប់នៃការណាត់ជួបក្នុងមួយឆ្នាំ:	ថេរ:វេលា/រយៈពេលនៃការណាត់ជួប:

អ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត:	លេខទូរស័ព្ទ:	ហត្ថលេខា/ខែថ្ងៃឆ្នាំ:
ប្រភេទនៃការអនុវត្តន៍:	ភាពញឹកញាប់នៃការណាត់ជួបក្នុងមួយឆ្នាំ:	ថេរ:វេលា/រយៈពេលនៃការណាត់ជួប:

អ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត:	លេខទូរស័ព្ទ:	ហត្ថលេខា/ខែថ្ងៃឆ្នាំ:
ប្រភេទនៃការអនុវត្តន៍:	ភាពញឹកញាប់នៃការណាត់ជួបក្នុងមួយឆ្នាំ:	ថេរ:វេលា/រយៈពេលនៃការណាត់ជួប:

ផ្ញើត្រឡប់ទៅ: (ក្រសួងវិស័យវិទ្យាសាស្ត្រខោនធី)  
(ដាក់បញ្ចូលអាសយដ្ឋានខោនធីនៅទីនេះ)

\_\_\_\_\_  
\_\_\_\_\_  
\_\_\_\_\_